



## ២២០៩៣១ – ព័ត៌មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រចាំសប្តាហ៍ លេខរៀងទី៣១

២៩ សីហា ២០២២-០៤ កញ្ញា ២០២២

រៀបរៀងដោយ សុខ ច័ន្ទសុភា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

### CDPF ផ្តល់ការគាំទ្រដល់ការសិក្សារបស់សិស្ស

មូលនិធិភាពជាដៃគូអភិវឌ្ឍន៍សមត្ថភាព (CDPF) កំពុងជួយដល់ក្រសួងអប់រំលើគ្រប់វិស័យនៃការស្តារនីតិសម្បទារបស់សិស្សានុសិស្សដែលបានបោះបង់ការសិក្សាដោយសារជំងឺរាតត្បាត Covid-19។ ជំនួយនេះជួយឱ្យកុមារអាចចូលរៀនឡើងវិញ និងបន្តការសិក្សារបស់ពួកគេនៅក្នុងសាលាដោយវាយតម្លៃសមត្ថភាពសិក្សារបស់ពួកគេនៅកម្រិតបឋមសិក្សា តាមរយៈកម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ (PISA)។ កម្មវិធីសិក្សា "ការអានដំបូង" និង "គណិតវិទ្យាថ្នាក់ទីមួយ" ត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ១២ ដែលជាជំហានដ៏សំខាន់មួយក្នុងការជួយកុមារឱ្យបង្កើនជំនាញអាន និងសរសេរលេខរបស់ពួកគេ។ ហើយដោយពឹងផ្អែកលើជំនាញជាមូលដ្ឋានទាំងនេះ ពួកគេនឹងអាចបន្តការសិក្សារបស់ពួកគេ។ CDPF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញថា កម្ពុជានឹងវាយតម្លៃការសិក្សារបស់សិស្សតាមរយៈ PISA ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារនីតិសម្បទាក្រោយ Covid-19 ។ កម្មវិធីនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងពីលទ្ធផលសិក្សារបស់សិស្ស ហើយលទ្ធផលវាយតម្លៃត្រូវបានរំពឹងទុកនៅដើមឆ្នាំ២០២៣។ នេះជាលើកទីមួយហើយដែលកម្ពុជាបានចូលរួមក្នុង PISA ក្រោមការឧបត្ថម្ភរបស់ CDPF និងគាំទ្រដោយសហភាពអឺរ៉ុប សហគមន៍ភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ភាពជាដៃគូសកលសម្រាប់ការអប់រំ និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ។

ប្រភព: [Khmer Times](#)

### នាយកដ្ឋានសុខុមាលភាពកុមារ Phi No ប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន និងការបែកបាក់គ្រួសារនៃកុមារ

អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ និងជះឥទ្ធិពលអវិជ្ជមានរយៈពេលវែងទៅលើសុខុមាលភាព និងការអភិវឌ្ឍន៍របស់កុមារក្នុងទិដ្ឋភាពផ្សេងៗដែលទាក់ទងនឹងអាកប្បកិរិយាផ្លូវចិត្ត និងរាងកាយរបស់ពួកគេក្នុងវ័យជំទង់និងរហូតដល់ពេញវ័យ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើត និងអនុវត្តផែនការសកម្មភាពដើម្បីកែលម្អការថែទាំកុមារ និងរួមបញ្ចូលកុមារចំនួន ៣០ ភាគរយពីការថែទាំកុមារត្រឡប់ទៅគ្រួសាររបស់ពួកគេដោយសុវត្ថិភាព។ ការសិក្សាមួយចំនួនបានបង្ហាញថា ការដាក់កុមារនៅក្នុងមណ្ឌលថែទាំកុមារដែលមិនគោរពតាមគោលនយោបាយ ស្តង់ដារ និងច្បាប់របស់រដ្ឋាភិបាលអាចធ្វើឱ្យកុមារទាំងនោះប្រឈមនឹងអំពើហិង្សា ការកេងប្រវ័ញ្ច និងការមិនយកចិត្តទុកដាក់ ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍កុមារ។ ដូច្នេះ យុទ្ធនាការគ្រួសាររឹងមាំត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសង្គម និងប្បញ្ញត្តិដែលប្រព្រឹត្តអំពើហិង្សាលើកុមារ ហើយថែទាំទាំងធានាថាមណ្ឌលថែទាំកុមារជាកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។ យុទ្ធនាការនេះក៏មានគោលបំណងលើកកម្ពស់ការយល់ដឹង ដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ហើយក៏ដើម្បីធានាថាប្រជាពលរដ្ឋយល់ថា បរិយាកាសគ្រួសារដែលមានសុវត្ថិភាព គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កុមារក្នុងការលូតលាស់ និងអភិវឌ្ឍ។

ប្រភព: [The Phnom Penh Post](#)

**ក្របខ័ណ្ឌថែទាំសុខភាពបឋមត្រូវបានលើកឡើង**

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបាននិយាយថា ការដាក់ចេញនូវក្របខណ្ឌថ្មីមួយ ដើម្បីលើកកម្ពស់ការថែទាំសុខភាពបឋមនៅកម្ពុជានឹងជួយធានាថា ផែនការយុទ្ធសាស្ត្រចុងក្រោយរបស់ក្រសួងសុខាភិបាលអាចត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្របខណ្ឌនេះនឹងផ្អែកលើគោលនយោបាយសុខភាពជាតិដែលជាដំណាក់កាលទី៤ ដែលបច្ចុប្បន្នកំពុងត្រូវបានបញ្ចប់។ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងារសម្រាប់ជំរុញការថែទាំសុខភាពបឋមបាននិយាយថា វាគឺផ្អែកលើមេរៀនពីការឆ្លើយតបរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះជំងឺរាតត្បាត Covid-19 ដែលលោកស្រីយល់ឃើញថាការចូលរួមរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍ជាគន្លឹះ។ លោកស្រីបាននិយាយក្នុងសិក្ខាសាលាកាលពីថ្ងៃទី ៣០-៣១ ខែសីហាដើម្បីពិភាក្សាអំពីក្របខណ្ឌនេះថា “យើងជឿថាបុគ្គល គ្រួសារ និងសហគមន៍គឺជាស្នូលនៃការថែទាំសុខភាពបឋម។ យើងត្រូវតែដាក់បញ្ចូលពួកវាទៅក្នុងក្របខណ្ឌដែលយើងសម្រេចចិត្តអនុវត្ត”។ លោកស្រីបានមានប្រសាសន៍ថា ការអនុវត្តនឹងត្រូវធ្វើឡើងជាដំណាក់កាលដោយប្រើវិធីសាស្ត្រដែលពិពណ៌នាថា “ធ្វើ សម្របខ្លួន និងសម្រេចបាន” ដែលមានន័យថា ជំហាននីមួយៗនឹងមានភាពបត់បែន និងអាចសម្របខ្លួនបាន ដើម្បីបំពេញតាមកាលៈទេសៈដែល ត្រូវបានណែនាំ។

**ប្រភព: [The Phnom Penh Post](#)**

**រដ្ឋាភិបាលបើកប្រាក់ខែជូនកម្មកររោងចក្រ**

កម្មកររោងចក្រ ស៊ិន ស៊ីង ហ្គាមេន ដែលត្រូវបានរោងចក្រដំកាក់ប្រាក់ឈ្នួល នឹងត្រូវបង់ដោយរដ្ឋាភិបាល ហើយអ្នកគ្រប់គ្រងរោងចក្រត្រូវសងរដ្ឋាភិបាលវិញ។ កាលពីម្សិលមិញ កម្មករទាំង ៤២នាក់ ដែលត្រូវបានចៅកែរោងចក្របញ្ឈប់ពីការងារបានទទួលប្រាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅម៉ោង ២ រសៀល។ មន្ត្រីក្រសួងការងារ លោក សៅ ប៊ុនធឿន មានប្រសាសន៍ថា កម្មករទាំង ២២ នាក់ត្រូវបានបង់ប្រាក់ដែលបានដំកាក់ដោយថ្នាក់គ្រប់គ្រងរោងចក្រ។ លោកថា ថ្នាក់គ្រប់គ្រងរោងចក្រនឹងត្រូវសងប្រាក់ខែដែលរដ្ឋាភិបាលបានបង់ជូនកម្មករវិញ។ លោកបន្តថា៖ «រោងចក្រនេះដំណើរការបានតែប្រាំពីរខែប៉ុណ្ណោះ ហើយពួកគេដំកាក់ប្រាក់ឈ្នួលកម្មករប្រាំមួយខែមុនពេលវាក្ស័យធន។ លោក ប៊ុនធឿន បានថ្លែងថា៖ «ឥឡូវនេះកម្មករបានទទួលប្រាក់ឈ្នួលហើយ ចៅកែរោងចក្រត្រូវតែសងរដ្ឋាភិបាលវិញ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន

សាងសង់ស្ថានអាកាសក្នុងរាជធានីភ្នំពេញថា អាជ្ញាធរគួរតែប្រើប្រាស់ថវិការបស់រដ្ឋាភិបាលដើម្បីទូទាត់សំណង ដែលដំកាក់កម្មករដោយអ្នកគ្រប់គ្រងរោងចក្រ។ អភិបាលរងស្រុកអង្គស្នួល លោក ស ម៉ែន បានមានប្រសាសន៍កាលពីម្សិលមិញថា កម្មករកាត់ដេរទាំងអស់សប្បាយរីករាយ និងដឹងគុណចំពោះការយកចិត្តទុកដាក់របស់លោក ហ៊ុន សែន ចំពោះសុខុមាលភាពរបស់ពួកគេ។

**ប្រភព: [Khmer Times](#)**

**ការវិភាគបង្ហាញថាការឧបត្ថម្ភលើឥន្ធនៈហ្សូស៊ីលឆ្នាំ២០២១បានកើនឡើងជិតទ្វេដងនៅទូទាំងពិភពលោកដល់៦៩៧ពាន់លានដុល្លារ**

ការឧបត្ថម្ភលើឥន្ធនៈហ្សូស៊ីល បានកើនឡើងជិតទ្វេដងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១ ដល់ទៅ ៦៩៧.២ ពាន់លានដុល្លារនេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការវិនិយោគឥន្ធនៈហ្សូស៊ីលទាំងនេះដោយសេដ្ឋកិច្ចពិភពលោកធំៗ គឺជាផ្លូវឆ្ពោះទៅកាន់អនាគតថាមពលប្រកបដោយនិរន្តរភាពបន្ថែមទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ IEA លោក Fatih Birol ។ លោក Birol បាននិយាយថា "ការឧបត្ថម្ភ លើឥន្ធនៈហ្សូស៊ីល គឺជាឧបសគ្គផ្លូវទៅកាន់អនាគតប្រកបដោយនិរន្តរភាព ប៉ុន្តែការលំបាកដែលរដ្ឋាភិបាលប្រឈមមុខក្នុងការដកវាចេញ ត្រូវបានគូសបញ្ជាក់នៅពេលតម្លៃប្រេងឥន្ធនៈខ្ពស់និងប្រែប្រួល" ។ "ការកើនឡើងនៃការវិនិយោគលើបច្ចេកវិទ្យាថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធគឺជាដំណោះស្រាយយូរអង្វែងតែមួយគត់ចំពោះវិបត្តិថាមពលពិភពលោកនាពេលបច្ចុប្បន្ននេះ និងជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយការប៉ះពាល់របស់អ្នកប្រើប្រាស់ចំពោះថ្លៃប្រេងឥន្ធនៈខ្ពស់" ។ អគ្គលេខាធិការ OECD លោក Mathia Cormann បានស្តីបន្ទោសទៅលើសង្គ្រាម របស់រុស្ស៊ីលើអ៊ុយក្រែនចំពោះការធ្វើឱ្យសន្តិសុខថាមពលមានអស្ថិរភាព ដោយធ្វើឱ្យតម្លៃកើនឡើង ខណៈពេលដែលកាត់បន្ថយ ឬកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅកាន់អឺរ៉ុប។ ការស្រាវជ្រាវពី IEA និង OECD បង្ហាញពីការផ្ទេរថវិកា និងការបំបែកពន្ធដែលគាំទ្រថាមពលឥន្ធនៈហ្សូស៊ីល "ឈានដល់កម្រិតដែលមិនបានឃើញពីមុន" កើនឡើងដល់ ១៩០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ។

**ប្រភព: [UPI](#)**

## ផ្កាសារាយពុលសម្លាប់ត្រីនៅជុំវិញឆ្នេរសមុទ្រ San Francisco

អង្គការតស៊ូមកិផ្នែកបរិស្ថាន San Francisco Baykeeper បាននិយាយថា ការរីកដុះដាលនៃការពុលបានចាប់ផ្តើមនៅក្នុងខែកក្កដា ហើយបានលាតសន្ធឹងទៅភាគខាងជើងនៃឆ្នេរសមុទ្រ San Pablo Bay ដែលមានចម្ងាយប្រហែល ២០ ម៉ាយពីភាគខាងជើងនៃទីក្រុង San Francisco រហូតដល់ភាគខាងត្បូងនៃឆ្នេរសមុទ្រនៃ San Mateo County ។ វាបានត្រូវបានគេកំណត់អត្តសញ្ញាណដែលកើតឡើង នៅពីក្រោយទឹកពណ៌ត្នោតដែលស្រដៀងជាប្រភេទសារាយមួយប្រភេទ ដែលមានឈ្មោះថា Heterosigma akashiwo។ លោក Jon Rosenfield អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ Baykeeper បានប្រាប់វីយទ័រថា "ការរីកដុះដាលនៃការពុលនេះបានបន្តអស់រយៈពេល ជាងមួយខែហើយវាគ្របដណ្តប់លើឆ្នេរសមុទ្រ San Francisco និងរយៈពេលនៃការចេញផ្កានេះគឺមិនធ្លាប់មានពីមុនមក" ។ គាត់បានស្តីបន្ទោសការរីកដុះដាលលើទឹកសំណល់ដែលមានផ្ទុកអាសូត និងផូស្វ័រដែលបានបង្ហូរចូលទៅក្នុងឈូងសមុទ្រដោយមជ្ឈមណ្ឌលប្រព្រឹត្តិកម្មទឹកសំណល់ប្រហែល៤០។ អ្នកនាំពាក្យរបស់មន្ទីរសាធារណការនៅ ទីក្រុង Oakland ឆ្លងកាត់ឈូងសមុទ្រពីទីក្រុង San Francisco បាននិយាយថា ខ្លួនកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីដោះស្រាយការស្លាប់នៃត្រី និងការរីកដុះដាលនៃសារាយ ប៉ុន្តែមិនអាចប៉ាន់ស្មានពីមូលហេតុដើមនៃបាតុភូតនេះបានទេ។

ប្រភព: [NBC News](#)

**មជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព**

អាសយដ្ឋាន: ផ្ទះលេខ២៤ ផ្លូវ៥៦៦ សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ

**Email:** [admin@asianvision.org](mailto:admin@asianvision.org)

**Facebook:** Asian Vision Institute

**Twitter:** Asian Vision Institute (@vision\_asian)

**Telegram:** AVI Channel (<https://t.me/asianvision>)



## 220931 – AVI Sustainable Development Goals Weekly News Digest, Issue 31

29th August – 04th September 2022

By: SOK Chansophea (Junior Researcher, CSDS)

### CDPF gives support to student learning

Capacity Development Partnership Fund (CDPF) is supporting the Ministry of Education in all aspects of education rehabilitation of students who gave up studies due to the Covid-19 pandemic. This support enables children to re-enter and continue their education in school by assessing their learning ability at the primary level through the Program for International Student Assessment (PISA). The “First Reading” and “First Grade Mathematics” curricula have been implemented in 12 provinces, which is an important step towards helping children improve their reading and numeracy skills. And by relying on these basic skills, they will be able to continue their studies. The CDPF said in a joint statement yesterday that Cambodia would assess student learning through the PISA to strengthen post-Covid-19 rehabilitation efforts. The programme is considered an important step towards understanding students’ learning outcomes, and assessment results are expected in early 2023. This is the first time that Cambodia has participated in the PISA under the auspices of the CDPF and supported by the European Union, the United States Agency for International Development, Swedish International Development Cooperation Agency, Global Partnership for Education and United Nations Children’s Fund.

Source: [\*Khmer Times\*](#)

### Phi No’s Child Welfare Department fighting child abuse, splits in families

Violence is a major concern and has a long-term negative effect on the well-being and development of children in various aspects related to their mental and physical behaviour in adolescence and into adulthood. The Ministry of Social Affairs, Veterans and Youth

Rehabilitation has developed and implemented action plans to improve child care and integrate 30 per cent of children from child care back to their families safely. Some studies have shown that placing children in child care centres that do not comply with the government’s policies, standards and laws can put those children at risk of violence, exploitation and neglect and that can have serious negative effects on childhood development. So, the Strong Family Campaign was created with the goal of addressing the social and cultural issues that perpetrate violence against children and also ensuring that child care centres are places that provide many benefits to children. The campaign also aims to raise awareness to prevent and eliminate violence against children and prevent unnecessary separations of children from their families, and also to ensure that people understand that a safe family environment is the best place for children to grow and develop.

Source: [\*The Phnom Penh Post\*](#)

### Primary healthcare framework introduced

The introduction of a new framework to promote primary healthcare in Cambodia will help ensure that the Ministry of Health’s latest strategic plan can be implemented effectively, its senior official said. The framework will be based on the National Health Policy, the fourth phase of which is currently being finalised. Or Vandine, ministry secretary of state and chair of the Taskforce for Primary Health Care Booster, said it is based on lessons learned from the Kingdom’s response to the Covid-19 pandemic, in which she perceived the participation of individuals, families and communities as key factors. “We believe that individuals, families and communities are at the core of primary healthcare. We must factor them into the framework we decide to implement,” she said during an

August 30-31 workshop to discuss the framework. She said the implementation will be done in stages, using an approach described as “Do, Adapt and Achieve”, which means that each step will be flexible and can be adapted to meet the circumstances under which it is introduced.

**Source:** [The Phnom Penh Post](#)

### **Gov’t pays factory workers their salaries**

Sun Sing Garment factory workers who were owed salaries will have their dues paid by the government and the factory management will have to reimburse the government. Yesterday, the 42 workers who were terminated by the factory management obtained their monies at Kandal province’s Ang Snuol district at 2 pm.

Ministry of Labour official Sao Bunthoeun said the 22 workers were paid what they were owed by the factory management. He said the factory management will have to reimburse the government for the salaries that the government has paid to the workers. “The factory was only in operations for seven months and they owed the workers six months’ wages before it went bankrupt. “Now that the workers have been paid, the factory owner must pay back the government,” Bunthoeun said. Prime Minister Hun Sen had, during the groundbreaking of the overpass in Phnom Penh, said that the authorities should use the government budget to pay what was owed to the workers by the factory management. Ang Snuol district deputy governor, Sar Men, said yesterday that all the garment workers were very happy and were grateful for Mr Hun Sen’s concern for their welfare.

**Source:** [Khmer Times](#)

### **Analysis shows 2021 fossil fuel subsidies nearly doubled globally to \$697B**

Fossil fuel subsidies nearly doubled globally in 2021 to \$697.2 billion, according to the International Energy Agency and Organization for Economic Co-operation and

Development. These fossil fuel investments by major world economies are a roadblock to a more sustainable energy future, according to a statement from IEA Executive Director Fatih Birol. "Fossil fuel subsidies are a roadblock to a more sustainable future, but the difficulty that governments face in removing them is underscored at times of high and volatile fuel prices," Birol said. "A surge in investment in clean energy technologies and infrastructure is the only lasting solution to today's global energy crisis and the best way to reduce the exposure of consumers to high fuel costs." OECD Secretary-General Mathia Cormann blamed Russia's war on Ukraine for destabilizing energy security by causing prices to spike while reducing or cutting off energy supplies to Europe. The research from IEA and OECD shows budget transfers and tax breaks supporting fossil fuel energy "reached levels not previously seen," rising to \$190 billion in 2021.

**Source:** [UPI](#)

### **Toxic algae bloom kills off fish around San Francisco Bay**

The toxic bloom began in July and has stretched as far north as San Pablo Bay, roughly 20 miles north of San Francisco, to as far south as the coastlines of San Mateo County, said environmental advocacy organization San Francisco Baykeeper. It identified the culprit behind the murky brown waters as a species of algae called *Heterosigma akashiwo*. “This bloom’s been going on for over a month and it’s covering San Francisco Bay, so the scope and the duration of this bloom is unprecedented,” Jon Rosenfield, a Baykeeper senior scientist, told Reuters. He blamed the bloom on treated wastewater containing nitrogen and phosphorous dumped into the bay by about 40 wastewater treatment centers. A spokesperson for the public works department in the city of Oakland, across the bay from San Francisco, said it is doing what it can to deal with the fish deaths and algal bloom, but could not speculate on the root cause of the phenomenon.

**Source:** [NBC News](#)

### **Centre for Sustainable Development Studies,**

**AVI Address:** #24, Street 566, Boeung Kok 2, Toul Kok, Phnom Penh, Cambodia

**Email:** [admin@asianvision.org](mailto:admin@asianvision.org)

**Facebook:** Asian Vision Institute

**Twitter:** Asian Vision Institute (@vision\_asian)

**Telegram:** AVI Channel (<https://t.me/asianvision>)